



អាហារូបករណ៍ទស្សនវប្បធម៌ប្រចាំឆ្នាំ២០១៨ សេចក្តីប្រកាសទទួលពាក្យ

ទិដ្ឋភាពទូទៅ

អាហារូបករណ៍ទស្សនវប្បធម៌ ជាកម្មវិធីផ្តល់នូវឱកាសរីកចម្រើនក្នុងអាជីពសិល្បៈចំពោះអ្នកដឹកនាំ និងប្រតិបត្តិការសិល្បៈនិងវប្បធម៌ ។ កម្មវិធីរយៈពេល១ឆ្នាំពេញ សិក្ខាកាមនឹងបានស្វែងយល់ពីប្រធានបទទាក់ទងនឹងវប្បធម៌ ភាពជាអ្នកដឹកនាំ និងសង្គមប្រកបដោយនិរន្តរភាព ដើម្បីលើកកម្ពស់សមត្ថភាព ក្នុងការប្រតិបត្តិការងារអាជីពនៃវិស័យនេះ។ សិក្ខាកាមនឹងត្រូវបានជំរុញឲ្យចោទជាសំណួរ អំពីភាពជាអ្នកដឹកនាំ និងប្រសិទ្ធភាពការងារតាមរយៈការងារសិល្បៈរបស់ពួកគេ។

កម្មវិធីនេះនឹងត្រូវរៀបចំឡើងជា «សិក្ខាសាលាទស្សនវប្បធម៌» នៅចុងសប្តាហ៍ ដែលនឹងប្រព្រឹត្តទៅនៅតាមទីតាំងសិល្បៈនៅជុំវិញប្រទេសកម្ពុជា ដោយរាប់បញ្ចូលការហ្វឹកហាត់ដោយអ្នកជំនាញផ្នែកសិល្បៈ និងវប្បធម៌ដែលអញ្ជើញមកពីតំបន់អាស៊ីផងដែរ។ សិក្ខាសាលានីមួយៗ ផ្តោតលើប្រធានបទផ្សេងៗគ្នា តែពាក់ព័ន្ធនឹងវិស័យវប្បធម៌នៅកម្ពុជា។ តាមរយៈសិក្ខាសាលាទាំងនេះ សិក្ខាកាមនឹងមានឱកាសពង្រីកបណ្តាញទំនាក់ទំនងរបស់ខ្លួនទាំងក្នុងស្រុក តំបន់ និងអន្តរជាតិ តាមរយៈទំនាក់ទំនងជាមួយវាគ្មិន អ្នកដឹកនាំ និងប្រតិបត្តិការវប្បធម៌ និងបណ្តាញការងារជាច្រើនទៀតនៅអាស៊ី។

កម្មវិធីនេះគឺរាប់បញ្ចូលទាំងការស្រាវជ្រាវថ្នាក់តំបន់ និងទស្សនកិច្ចវប្បធម៌ និងគម្រោងសិល្បៈរួមគ្នាមួយនៅចុងបញ្ចប់នៃកម្មវិធី។

គោលដៅនៃកម្មវិធី

អាហារូបករណ៍ទស្សនវប្បធម៌នេះ មានគោលបំណងបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងអភិវឌ្ឍនូវធនធាន ដែលមានសក្តានុពលផ្សេងៗក្នុងវិស័យសិល្បៈវប្បធម៌។ គោលដៅរបស់កម្មវិធីមានដូចតទៅ៖

- បំផុសនូវទម្លាប់ និងស្មារតីចូលរួមក្នុងការរីកចម្រើន វែកញែក និងពិភាក្សាអំពីការងារសិល្បៈ និងវប្បធម៌
- បង្កលក្ខណៈអំពីការយល់ដឹងកាន់តែស៊ីជម្រៅ ទាក់ទងនឹងបញ្ហាសំខាន់ៗនៃការអភិវឌ្ឍវប្បធម៌
- បង្កើនឱកាសកសាងទំនាក់ទំនងបណ្តាញការងារជាតិ និងអន្តរជាតិ
- បង្កើននូវលទ្ធភាពដឹកនាំ និងសមត្ថភាពតស៊ូមតិសម្រាប់វិស័យសិល្បៈ
- ផ្តល់ការគាំទ្រទាំងលក្ខណៈបុគ្គល និងអាជីព ក្នុងការធ្វើឲ្យបានច្បាស់លាស់អំពីទស្សនវិស័យ និងផលប៉ះពាល់ ដែលពួកគេចង់ឃើញ តាមរយៈការងារផ្ទាល់របស់ពួកគេ

អត្ថប្រយោជន៍ដែលសិក្ខាកាមនឹងទទួលបាន

អាហារូបករណ៍ទស្សនវប្បធម៌ វេញបញ្ចូលគ្នានូវការសិក្សាចម្រុះ និងស៊ីជម្រៅជាមួយនឹងបទពិសោធការងារ ដែលមានការដឹកនាំសម្របសម្រួល សហការជាមួយស្ថាប័នដៃគូផ្សេងៗទាំងក្នុងនិងក្រៅប្រទេស។ យើងខ្ញុំកំពុងស្វែងរកបេក្ខជនទាំងឡាយណាដែលមានទស្សនវិស័យ មានចំណាប់អារម្មណ៍លើចំណេះនិងបទពិសោធន៍ថ្មីៗ និងមានទម្លាប់គិតវិភាគស៊ីជម្រៅ។ យើងខ្ញុំចង់បានបេក្ខជនដែលមានការតាំងចិត្តខ្ពស់ និងយូរអង្វែងក្នុងការបន្តអាជីពក្នុងវិស័យសិល្បៈវប្បធម៌នេះ និងមានភាពមិនធូញ ក្នុងការតំណាងឲ្យខ្លួនឯងផ្ទាល់ និងស្ថាប័នទាំងឡាយដើម្បីបង្ហាញអំពីអនុភាពនៃសិល្បៈក្នុងឆាកអន្តរជាតិ ។

អត្ថប្រយោជន៍មានដូចខាងក្រោម៖

- ការអភិវឌ្ឍអាជីពសិល្បៈនិងការកសាងកេរ្តិ៍ឈ្មោះ
- ការពង្រីកនូវបណ្តាញទំនាក់ទំនងក្នុងស្រុក ក្នុងតំបន់ និងក្នុងពិភពលោក
- ទស្សនកិច្ចនៅប្រទេសថៃចំនួន១០ថ្ងៃ ដើម្បីហាត់រៀនការងារជាក់ស្តែងនិងកសាងទំនាក់ទំនងជាដៃគូ
- ទទួលបាននូវឱកាសនៃទំនាក់ទំនង តាមរយៈបណ្តាញជាដៃគូ នៃអតីតអ្នកទទួលបានអាហារូបករណ៍ (Fellows Alumni Network)

រួមទាំងទំនាក់ទំនងក្នុងវេទិកានានា នៅក្នុងបណ្តាប្រទេសអឺរ៉ុប និងអាស៊ី ឧទាហរណ៍៖ សន្និសីទអ្នកដឹកនាំវប្បធម៌ជំនាន់ថ្មីជាដើម។

លក្ខខណ្ឌនៃការជ្រើសរើស

យើងខ្ញុំស្វែងរកបេក្ខជនដែលមានលក្ខណៈសម្បត្តិដូចតទៅ៖

- ចំណាប់អារម្មណ៍និងភាពបើកចំហក្នុងការរៀនសូត្រចំណេះនិងបទពិសោធន៍ថ្មី
- សមត្ថភាពក្នុងការគិតវិភាគស៊ីជម្រៅ
- មាននិស្ស័យជាសហគ្រិន (មានអត្ថចរិតសុទ្ធិនិយម «អាចធ្វើបាន»)
- កម្រិតយល់ដឹងខ្ពស់អំពីគតិ ឬទ្រឹស្តីផ្សេងៗក្នុងគ្នានាទីសិល្បៈវប្បធម៌ក្នុងសង្គម
- មានការប្តេជ្ញាចិត្ត និងសេចក្តីស្រឡាញ់ក្នុងវិស័យសិល្បៈវប្បធម៌
- ចំណាប់អារម្មណ៍ក្នុងការកសាងទំនាក់ទំនងនៅជុំវិញអាស៊ី

បេក្ខជនអាចជាសិល្បករ ឬ ជាអ្នករដ្ឋបាលសិល្បៈ តែត្រូវបង្ហាញពីភាពជាអ្នកដឹកនាំក្នុងវិស័យនេះ។ បេក្ខជនអាចជាអ្នកគ្រប់គ្រងសារមន្ទីរ ឬវិចិត្រសាល សិល្បករឯករាជ្យ អ្នកធ្វើការរដ្ឋប្បវេណី ក្នុងក្របខណ្ឌណាក៏បាន។ បើលោកអ្នកជាអ្នកធ្វើការសម្រេចចិត្តអ្វីមួយនៅស្ថាប័នការងាររបស់ខ្លួន ជាអ្នកស្វែងរកការគាំទ្រក្នុងបុព្វហេតុសិល្បៈអ្វីមួយ ឬជាអ្នកសាកល្បងនូវការប្រតិបត្តិក្នុងគោលដៅធ្វើឲ្យប្រសើរឡើងក្នុងវិស័យវប្បធម៌ ហើយលោកអ្នកឆ្លើយតបនឹងលក្ខខណ្ឌខាងលើ យើងខ្ញុំសូមលើកទឹកចិត្តឲ្យដាក់ពាក្យចូលរួមក្នុងកម្មវិធីនេះ ។

សូមមេត្តាជ្រាបថា ដើម្បីចូលរួមក្នុងកម្មវិធីនេះ ចំណេះដឹងផ្នែកភាសាអង់គ្លេស ជាពិសេសជំនាញក្នុងការនិយាយនិងការស្តាប់ ជាតម្រូវការមួយចាំបាច់ ដោយហេតុថាអ្នកចូលរួមនឹងត្រូវធ្វើការងារជាមួយអ្នកដឹកនាំមកពី

បណ្តាប្រទេសអាស៊ី និងប្រទេសដទៃទៀតជុំវិញពិភពលោក ហើយត្រូវរួមប្រាស្រ័យទាក់ទងក្នុងការងារដោយខ្លួនឯងផ្ទាល់ ។

ការដាក់ពាក្យ

ដើម្បីដាក់ពាក្យសុំចូលរួមក្នុងកម្មវិធីនេះ សូមផ្តល់នូវប្រវត្តិរូបសង្ខេប និងតែងសេចក្តីបញ្ជាក់ពីគោលបំណងចូលរួមក្នុងកម្មវិធីនេះ។ សូមមេត្តាផ្ញើឯកសារដាក់ពាក្យសុំទាំងនេះមកកាន់ info@cambodianlivingarts.org ។ លោកអ្នកអាចរៀបចំឯកសារដាក់ពាក្យជាភាសាខ្មែរឬអង់គ្លេសក៏បាន។ កាលបរិច្ឆេទឈប់ទទួលពាក្យគឺថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០១៨។

សេចក្តីបន្ថែមអំពីកម្មវិធី

កម្មវិធីនេះចែកចេញជា៤ផ្នែកដូចខាងក្រោម៖

<p>សិក្ខាសាលា ទស្សនវប្បធម៌</p>	<p>ក្នុងរយៈពេល១ឆ្នាំ សិក្ខាកាមនឹងចូលរួមក្នុងសិក្ខាសាលាទស្សនវប្បធម៌នេះចំនួន៤លើក។ « សិក្ខាសាលាទស្សនវប្បធម៌ » នីមួយៗមានរយៈពេល៣ថ្ងៃ។ កម្មវិធីសិក្ខាសាលាទស្សនវប្បធម៌ នីមួយៗរួមមានការសិក្សា និងពិភាក្សាលើប្រធានបទផ្សេងៗក្នុងសិល្បៈ បទបង្ហាញដោយរាគ្មិន និងទស្សនកិច្ចសិក្សា។ ក្នុងឆ្នាំ២០១៧ ប្រធានបទក្នុងសិក្ខាសាលាទស្សនវប្បធម៌ទាំង៤ ទីកន្លែង និងកាលបរិច្ឆេទរួមមាន៖</p> <ul style="list-style-type: none"> • នយោបាយស្តីពីបរិវេណ និងទីតាំងសកម្មភាពសិល្បៈ (សៀមរាប ១០-១៣ ឧសភា) • គុណតម្លៃនៃសិល្បៈ (បាត់ដំបង ៦-៩ កក្កដា ២០១៨) • វប្បធម៌ និងទីផ្សារ (ភ្នំពេញ ៣១ សីហា - ៣ កញ្ញា ២០១៨) • ភាពជាអ្នកដឹកនាំក្នុងវិស័យសិល្បៈ និងវប្បធម៌ (កំពត ៧ - ១០ ធ្នូ ២០១៨)
<p>កម្មវិធីទស្សនកិច្ច វប្បធម៌ មហាតំបន់មេគង្គ</p>	<p>សិក្ខាកាមនឹងចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សាខ្លីទៅកាន់ប្រទេសជិតខាងក្នុងមហាតំបន់មេគង្គ។ ក្នុងកម្មវិធីឆ្នាំ២០១៨នេះ យើងគ្រោងធ្វើដំណើរទៅកាន់ប្រទេសថៃ។ ទស្សនកិច្ចនេះនឹងត្រូវបានរៀបចំឡើង ដោយផ្តល់ឱកាសដល់សិក្ខាកាមឲ្យបានសិក្សាស្វែងយល់បន្ថែម លើប្រធានបទនៃសិក្ខាសាលាទស្សនវប្បធម៌នីមួយៗ និងឲ្យបានរួមប្រាស្រ័យទាក់ទងពង្រីកនូវបណ្តាញទំនាក់ទំនងរបស់ខ្លួន។</p>
<p>គម្រោងជាក្រុម</p>	<p>សិក្ខាកាមនឹងមានឱកាសប្រារព្ធកម្មវិធីបែបសិល្បៈរួមគ្នាមួយ។ ទីតាំង រយៈពេល និងប្រធានបទនៃកម្មវិធីសិល្បៈនេះ នឹងត្រូវលើកយកមកពិភាក្សា និងរៀបចំគម្រោងផែនការជាមួយសិក្ខាកាមដទៃទៀត ក្រោមជំនួយរដ្ឋបាល និងហិរញ្ញវត្ថុរបស់អង្គការសិល្បៈខ្មែរអមតៈ។</p>
<p>ឱកាសជួបជាមួយ គ្រូបង្វឹកជាលក្ខណៈបុគ្គល</p>	<p>សិក្ខាកាមម្នាក់ៗនឹងត្រូវបានផ្តល់នូវការគាំទ្រផ្នែកហិរញ្ញវត្ថុ សម្រាប់ការប្រឹក្សាយោបល់ ជាមួយគ្រូបង្វឹក ដែលមានបទពិសោធន៍។</p>

អ្នកដែលត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធីអាហារូបករណ៍ទស្សនវប្បធម៌នេះ នឹងត្រូវចូលរួមក្នុងវគ្គណែនាំទូទៅអំពីកម្មវិធីនេះ នៅសប្តាហ៍ទី១ នៃខែមេសា ឆ្នាំ២០១៨។